

ច្បាប់ស្រី



និពន្ធដោយ បណ្ឌិត មីន មែ ជា បទកុដង្កូលីលា

ច្បាប់ស្រី

- | | | |
|--|--|---|
| ១. នេះបទកំណត់ចងជា
កាលនាងឥរន្ទរតី
នាងរិមលាជាព្រះមាតា
នាងនឹងត្រាច់ត្រង់តាមប្តី | ភុជង្គលីលា
ចរចាកតាមប្តី
បើកបន្ទូលថា
ចេញចាកអំពី | ចងជាច្បាប់ស្រី។
គឺបុណ្យកយក្សា។
ហៃកូនពិសី។
ពិភពនាគនេះ។ |
| ៥. ទៅឋានមនុស្សលោកនាយអេះ
ធ្វើវត្តប្រតិបត្តិប្រក្រតី
នាងអើយគម្ពែងក្រឡា
ហៃកូនស្រីមាសម្កាយ
ក្រមួយមិនបានសម្តី | ចូរនាងចាំចេះ
កុំឲ្យស្វាមី
ជាម្ចាស់សិរសា
ក្រណាស់នាងអាយ
ពាក្យទន់តិចនៃ | បម្រើស្វាមី។
អាក់អន់ចិន្តា។
កូនកុំមាក់ងាយ។
តាមដោយច្បាប់ស្រី។
ឲ្យញាតិចូលចិត្ត។ |
| ១០. ក្រមួយមិនចេះរិះគិត
ទោះមានមិនមានក្តីណា
កុំជូចិត្តសួរកំណាញ់
កើតយសរបស់ផងបាន
ទោះនឹងនិយាយស្រដី | ឃើញញាតិឆ្ងាយជិត
ពាក្យផ្អែមចរចា
មិនមានអស់អញ
កើតសុខក្សេមក្សាន្ត
ការកេរជាស្រី | ហៅឡើងឆឺស្លា។
ទើបគេស្រឡាញ់។
នឹងញាតិសន្តាន។
ពីព្រោះកូនស្រី។
កុំស្តីឡេះឡោះ។ |
| ១៥. ថាលេងដូចក្មេងញ៉ោះញ៉ោះ
សើចព្រៀងកញ្ជៀងមិនគិត
ហៅស្រីអប្រិយឥតការ
សើរើពុំធ្វើនឹងនួន
ឃើញគេបៀតបែរគយគន់ | ឃើញប្រុសកម្លោះ
ប្រុសព្រើលបានចិត្ត
ឥតមានឥរិយា
ស្រដីមិនមួន
សើចសួរចំអន់ | សសៀរចូលជិត។
វាហ៊ានដោយសារ។
មារយាទក្នុងខ្លួន។
មិនមានអៀនអន់។
ចំអកឲ្យប្រុស។ |
| ២០. ហៅស្រីអប្រិយទុយ័ស
ធ្វើការអង្គុយច្រឡំ
មិនកោតមិនខ្លាចចិត្តប្តី
ហៅស្រីឥតលក្ខណា
ធ្វើការផងណាប្រើខំ | មិនខ្លាចខ្លួនខុស
នឹងសមពុំសម
ឲ្យប្រុសដទៃ
ឥតមានកិរិយា
ទោះគ្បាញចាក់ដំ | មារយាទក្រឹត្យក្រម។
ថាងងជាស្រី។
មាក់ងាយប្តីណា។
មារយាទពុំសម។
នាងខំឲ្យហើយ។ |

ច្បាប់ស្រី

២៥. កុំទុកទៅមុខទៀតឡើយ
ទោះធ្វើហួលគោមព្រៃផ្កា
ធ្វើឲ្យកើតកេរ្តិ៍ប្រសើរ
ឱស្សនខ្លឹមខ្លួនរក្សា
មានថ្កីបានអ្វីជាខំ

៣០. ព្រួយចិត្តគំនិតចង្អៀត
រីងព្រួយទាំងមួយទាំងពីរ
ទៅកាន់ការធ្វើឲ្យស្ងាត់
កុំទុកក្នុងស្មុគស្មាញនូវ
ហៃកូនស្រីស្នូនមាតា

៣៥. ចូររករៀនយកច្បាប់ស្រី
ធ្វើវត្តប្រតិបត្តិសោតណា
ឲ្យកាត់ឲ្យគង់ប្រក្រតី
ក្រែងរាលដូចដាលព្រាយប្រេះ
ភ្លើងក្រៅកុំនាំទៅក្នុង

៤០. ភ្លើងក្នុងមិនប្រុងប្រយ័ត្ន
អុជអាណបណ្តាលឲ្យក្តៅ
ឲ្យនាងខំប្រុងស្មារតី
ភ្លើងនោះឲ្យកូនពុំលង់
កើតយសរបស់ទ្រព្យផង

៤៥. ភ្លើងមួយនោះឲ្យរក្សា
ឲ្យនាងធ្វើដោយគន្លង
ឲ្យខំថែទាំញឹកញាប់
កុំឃ្នានទុកដីឡើយណា
ពាក្យពេចន៍ការកិច្ចអ្វីៗ

ថាចាំបង្ហើយ
ដាក់ត្បាញហើយណា
ហើយកុំឲ្យដើរ
នាងខំធ្វើការ
រវល់កូនយំ

មួយហើយមួយទៀត
រកបានឲ្យដី
ហួលគោមគាត់កាត់
ក្រែងដល់យូរទៅ
ចូរចាំរក្សា

ឲ្យកោតខ្លាចថ្កី
ឲ្យនាងរក្សា
សព្វថ្ងៃកុំឲ្យបី
កើតក្តៅរលេះ
ឲ្យនេះបំផ្លុង

នាំមកបង្កាត់
ដាលដល់កូនចៅ
មើលភ្លើងទាំងបី
នឹងឲ្យឧក្រិដ្ឋ
បរិបូរឥតហ្មង

គឺគុណមាតា
ប្រណិប័តន៍កុំឆ្គង
ចំណីចំណុក
ឆ្ងាញ់ឈ្ងុយពិសា
អត់ឱនកុំបី

កម្រណាស់ណា។
បានស្រេចសឹមធ្វើ។
លេងផ្ទះគេណា។
ទាន់ខ្លួនក្រមុំ។
កម្រចេះឆ្លាត។

យំទារតែដី។
ទើបបានបាត់មាត់។
អន្ទងត្បាញទៅ។
ខាតខូចអសារ។
កុំភ្លេចស្មារតី។

គម្លែងក្រឡា។
ភ្នក់ភ្លើងទាំងបី។
ភ្លេចផ្តុំឲ្យនេះ។
រលាយអស់អង្គ។
ឬផ្តុំបង្កាត់។

ឲ្យនេះឯក្រៅ។
អសោចអប្រិយ។
រក្សាឲ្យគង់។
ឧត្តមកន្លង។
ប្រសើរក្តាត់ណា។

បិតាស្នូនគ្រង។
នឹងម្តាយឪពុក។
ចំណង់អាត្មា។
ជូនជាប្រក្រតី។
ឲ្យអាក់ចិត្ត។

ច្បាប់ស្រី

៥០. ភ្លើងមួយគម្តែងក្រឡា
ឲ្យនាងប្រណិប័តន៍ជឿជាក់
អត់ឱនខ្លាចខ្លួនជាស្រី
ទោះកើតហេតុភេទសារពើ
ទោះប្តីស្រីដីពុំគាប់

៥៥. កើតខឹងវែងវែងខ្វែរខ្វាយ
មិនក្បានបែកបានពីប្តី
ពុំស្ងាត់ស្ងៀមមាត់ចមើង
តតាំងពាក្យខ្លាំងមិនស្ងាត់
ជជែកស្ទើរបែកទាំងស្រុក

៦០. នេះហៅភ្នក់ភ្លើងទាំងបី
នាងគម្តែងក្រឡា
ឲ្យអត់សង្កត់ហឫទ័យ
កុំជេរកុំចេញជាខ្លាំង
ល្ងង់ខ្សោយប្រើឲ្យនិយាយ

៦៥. ទោះប្តីស្រីដីម្តេចម្តា
ក្រោធក្រៅវេលាឆេវមិនអន់
អ្វីទាំងទន្ធចេញ
ឲ្យកូនស្រីស្ងួនខំអត់
កុំកូនកាន់ខ្លួនប្រែប្រឹង

៧០. ខេខឹងក្រញឹងសម្តី
ប្រកែកស្តីពាក្យគំរោះ
រឹងរូសមើលមុខសម្លឹង
រឹងឆ្លងឆ្លើយពាក្យបញ្ជោះ
ជេរថាឆ្កែឆ្កាបំព្រៀង

គឺប្តីអាត្មា
កុំធ្វើឲ្យអាក់
កុំឲ្យស្រដី
ពាក្យពុំប្រសើរ
ពុំគួរឲ្យប្រាប់

ពួកពាក្យពីម្តាយ
កើតជាសម្តី
ជជែកនាំឡើង
មិនស្ងៀមឲ្យបាត់
មិនមានហៅសុខ

ម្តាយផ្តាំកូនស្រី
ខុសឆ្គងម្តេចម្តា
កូនកុំស្រដី
ខ្សត់ខ្សោយខ្លៅខ្លាំង
ណែនាំលេងលាយ

ខេខឹងជេរថា
មិនអាក់ស្រោកស្រន់
ជេរថាជន្លេញ
ឲ្យបានរលត់
តតបទៅនឹង

មិនគិតខ្លួនស្រី
គំរាមបញ្ជោះ
សម្តែកទៅរឹង
បំបែកជាឈ្លោះ
ដៀលគ្នាបញ្ចៀង

មិនថេររួមរក្សា
ឲ្យអន់ចិត្តប្តី
ទុកគេជាស្នើ
ជញ្ជឹងចាំស្តាប់
បានដឹងដល់ម្តាយ

ខ្សឹបខ្សៀវប្រាប់ប្តី
សួរចុះសួរឡើង
ចមើងមិនបាត់
ឲ្យបានទីសុខ
យូរលង់ឡើយនៃ

ឲ្យខំរក្សា
ម្តាយផ្តាំកូនស្រី
ដើមប្តីកំបាំង
នាងកុំមើលងាយ
ឲ្យស្រួលវាចា

បោះពាក្យទម្ងន់
ដោយចិត្តគ្មានក្តាញ់
គ្បិតទាស់នឹងចិត្ត
រលាយកំហឹង
អ្នកជាស្វាមី

ស្រីដីទ្រគោះ
បញ្ជោះឲ្យខឹង
ចមើងចង់ឈ្លោះ
បំបែរពុំទៀង
បញ្ជីចិត្តប្តី

ច្បាប់ស្រី

៧៥. បោះបោកប្រទះអ្វីៗ

មិនស្រួលទទួលបានបាត់មាត់
ទើបបានសុខចិត្តជាវិញ
ហៅកូនស្រីសួនមាសម្តាយ
ទោះបីបើប្តីនាងជេរ

៨០. ចេញមកនាងយកពាក្យទន់

ទោះបីបើប្តីប្រដៅ
ពាក្យពេចន៍កុំភ្លេចឡើយណា
ព្រោះឯងមិនក្រែងមិនស្តាប់
ឥតសុខអាក្រក់តែឈ្មោះ

៨៥. នេះពុំរាប់ជាស្រ្តីទេ

ឲ្យមាត់បង្ក្របប្តីផង
គឺមោះនាងនោះមិនប្រើ
ទោះបីប្តីប្រើមាសមេ
ឆ្ងាយជិតកុំគិតរងនៅ

៩០. កុំទៅនៅយូរផ្ទះគេ

ហែកូនខ្លឹមខ្លួនមាតា
មិនថាគ្បិតល្អរូបរាង
មិនបានស្គាល់ទិគោរព
ហៅតែនឹងល្អរូបា

៩៥. មួយរូបល្អសសន្តាង

ល្អពិតគំនិតមិនផេះ
គឺមោះនាងនោះមិនជួ
នេះឯងពីព្រេងលោកថា
ហែកូនស្រីសួនពិសី

ចាប់ចោលទៅដី

ម្តុះម្តាភ្នំចិត្ត
ហៅស្រីម្តុះម្តេញ
ខុសណាស់នាងអាយ
នាងចូលទៅឯ

ស្រដីឲ្យអន់

ចូរនាងចាំនៅ
ក្រែងឆ្គងម្តេងម្តា
ពាក្យគេបង្គាប់
ឮគេប្រឈ្មោះ

ជាអ្នកប៉ៅឡែ

ឲ្យគេស្តាប់ហោង
មិនបើកឲ្យដើរ
កុំកូនចំអែ
ក្រោកក្រេសដើរទៅ

រវល់ទំនេរ

ជាស្រីនេះណា
មិនរើសគ្បិតជាង
ស្គាល់ទេឧបទ្រព
ពិតហើយចេះការ

ឥតគេផ្ទឹមខាង

ទោះខ្មៅក្រងេះ
ចេះដឹងសមគួរ
ហៅល្អរូបា
ម្តាយប្រាប់អំពី

បែកបាក់ពុំគិត។

ឲ្យបានប្តីចាញ់។
អាបំភ្លើយសន្ធាយ។
កុំធ្វើដូចគេ។
ដំណេកគិតសិន។

ស្រាយទោសនោះទៅ។

ទុកក្នុងអាត្មា។
គ្បិតបានផ្តាំស្រាប់។
បង្កើតតែឈ្មោះ។
មិនចេះហៅល្អ។

ចិត្តចោរដកទង។

ថាឯងគ្រាន់បើ។
បញ្ជើឲ្យទេ។
ចំអៀកមិនទៅ។
កុំឲ្យប្តីជេរ។

រៀសមកណា។

កម្រណាស់នាង។
ចេះការទាំងគ្រប់។
ទាំងដប់ប្រការ។
គួរកោតដោយយ៉ាង។

ច្បាប់ផងមិនចេះ។

ការសោតសមគួរ។
ស្គាល់អស់ឥរិយា។
កបកល្យាណី។
ឧបទ្រពចង្រៃ។

ច្បាប់ស្រី

១០០. កាន់ក្បាលថ្មីហើយរកចៃ
លោកទុកស្មើកុកទំផ្លុះ
កន្លងជើងថ្មីពុំគាប់
ស្មើសត្វលលកស៊ីខ្មោចខ្ចី
ចង្រៃមួយនៃរាល់គ្នា

មិនបានលើកដៃ
រង្គំរង្គុះ
ព្រោះចិត្តចង់ឆាប់
ហើយប្រាលអប្រិយ
ចេញចូលមាត់ទ្វារ

បិទទូលសំពះ។
នឹងបង់អស់ទ្រព្យ។
រំលងជើងថ្មី។
កើតព្យាធិរោគា។
ពុំបានបិទបាំង។

១០៥. ធ្វេសប្រាណខុសខានមិនរាំង
ទុកស្មើគេអុជចន្ទុះ
ស្រីមួយសើចលេងក្អាកក្អាយ
ស្មើសត្វចាតបក្សី
ស្រីមួយដេកដាក់កាយា

មិនរុញបំបាំង
ឲ្យចោរចូលផ្ទះ
ពូលេខចម្ងាយ
ចូលភូមិផងក្តី
ប្រះប្រែអាត្មា

មើលយល់សាយសុស។
យកទ្រព្យទាំងឡាយ។
រំលងផ្ទះបី។
ចង្រៃក្តាត់ណា។
ឲ្យខ្ពង់ទៅថ្មី។

១១០. ទុកស្មើពស់ក្រោយអប្រិយ
ចង្រៃកាចក្រៃពុំជា
ស្រីមួយសក់វែងអន្លាយ
នៅមាត់អណ្តូងមាត់ទ្វារ
ចង្រៃឥតបីបើរក

ឡើងផ្ទះឥតបី
នឹងព្រាត់ប្រាសគ្នា
រំសុសរំសាយ
បីដូចមជ្ជរា
អោសំកក

ឥតបើគណនា។
ពុំបានវែងឆ្ងាយ។
សក់សោតអោ។
ឆ្ងាលាក់ក្រចក។
មិនចុកសក់ងាយ។

១១៥. ស្រីមួយដើរទៅទាត់ជាយ
សំពត់ដាច់ដាចមិននឹក
ញាំញីសំណើរលះ
កក្រើកផ្ទះទាំងបីល្ងែង
ស្រីមួយឃើញទ្រព្យនៅផ្លូវ

ពូលាន់ស្ទើរឆ្ងាយ
ដើរពួគគឹក
ដាក់ជើងលើផ្ទះ
ដូចកលគេសែង
កន្លងហួសទៅ

ប្រថពីសន្លឹក។
ស្មើសូររន្ទះ។
គគ្រាំងគគ្រេង។
របស់ចេញទៅ។
មិនចាប់ចេញទុក។

១២០. ពុំចេះចំណេះទៅមុខ
ទ្រព្យនោះរលោះចេញឯង
ទោះឆឺចំណីនូវបាយ
កូនអើយនេះហើយចូរស្តាប់
ឲ្យចៀសអស់ទាំងនេះណា

ពុំចេះដាក់ទុក
ចង្រៃទាស់ទែង
លបលូកកកាយ
ហៅក្តីឧបទ្រព
ឲ្យរៀនលក្ខណា

រាយរាល់តែល្ងែង។
ធ្វើឲ្យអន្តរាយ។
ពមពុំសណ្តាប់។
ទាំងដប់ប្រការ។
ទាំងប្រាំពីរផង។

ច្បាប់ស្រី

១២៥. គឺព្រះមានបុណ្យកន្លង មួយមាតុមួយមិត្តភរិយា ទាំងបួនប្រសើរឥតហ្មង រឹងហៅមាតុភរិយា ចរិតបីប្រការក្នុងកាយ	ទេសនាចែងចង កាតុភរិយាជាតិ គួរឲ្យចាំចង ប្រពន្ធនោះជា មួយចង់ខ្វល់ខ្វាយ	ជាបទគាថា។ ទាសភរិយាផង។ ទុកក្នុងអង្គា។ លោកទុកស្មើម្តាយ។ ប្រយោជន៍ឲ្យប្តី។
១៣០. បានផ្អែងរុងរឿងពូល្អី មួយបើប្តីស្លៀកពាក់ចាស់ ចេះរៀបរល្អាប់តាក់តែង មួយបើប្តីឈឺផ្តាត់អ្វី រកពេទ្យមេមត់នូវគ្រូ	មិនឲ្យអាប្តី យកថ្មីឲ្យផ្លាស់ ចំណីផងស្វែង ព្រួយប្រឹងមើលប្តី គ្រោះយាមគន់គួរ	ឲ្យបានសក្តិយស។ ចាស់ស្លៀកខ្លួនឯង។ រកមកឲ្យប្តី។ រកថ្នាំសង្កូវ។ មើលប្តីឲ្យជា។
១៣៥. រឹងហៅកាតុភរិយា នោះមានចរិតពីរផង មួយធ្វើឲ្យប្តីក្សេមក្សាន្ត មួយទោះពូពាក្យអ្នកណា ពុំត្រូវអាស្រូវអប្រិយ	ប្រសើរសោភា ដូចប្អូននិងបង របស់ប្តីបាន គេតិះដៀលថា ចេះការកេរ្តិ៍ប្តី	ប្រពន្ធស្មើបង។ ចិត្តមូលមួយប្រាណ។ ចេះទុករក្សា។ ស្រដីពីប្តី។ បែរបានជាសុខ។
១៤០. ទោះបីបើប្តីមានទុក្ខ មួយសោតឯមិត្តភរិយា បីដូចកលមិត្តសម្លាញ់ បីដូចកលប្អូននិងបង មានចិត្តប្រតិព័ទ្ធមហិមា	គិតឲ្យបានសុខ មានចរិតជា មានចិត្តអស់អញ ប្រាសយូរលង់ហោង គ្បិតបានជួបគ្នា	យកខ្លួនធានា។ បីប្រការមិញ។ មិនឲ្យមានហ្មង។ ទើបមកជួបគ្នា។ មិនឲ្យមានហ្មង។
១៤៥. មួយមានមារយាទកន្លង រឺទាសភរិយានោះកូរ ចរិតប្រាំបីប្រការខ្ចី ប្រុងចិត្តការគិតខ្មាសគេ ទោះខឹងប្តីក្រែប៉ុន្មាន	ទោះឃើញប្រុសផង ក្នុងមាត្រាត្រូវ មួយចិត្តខ្លាចប្តី មិនឲ្យប្តីជេរ មិនចេះហៅហាន	មិនល្អៀងចិត្តទៅ។ ប្រពន្ធខ្ញុំប្តី។ ក្រែងប្តីវាយជេរ។ បន្ទោសខ្លួនបាន។ ឆ្លើយឈ្លោះតមាត់។

ច្បាប់ស្រី

- ១៥០. មួយទោះបីនោះកាចក្តាត់ ខឹងដល់វាយវាត់ ជេរចោរដកទង។
- មិនហ៊ានឆ្លើយឈ្លោះរំលង តតបទៅផង ក្រែងឮកេរ្តិ៍ឆ្ងាយ។
- មួយចេះប្រដាប់រៀបបាយ ប្តីដើរជិតឆ្ងាយ មិនហ៊ានបរិភោគ។
- អត់ចាំទម្រាំប្តីមក ជួបជុំទើបយក បរិភោគផងគ្នា។
- នេះឯងហៅទាសភរិយា សម្តេចភគវា ទេសនាប្រោសប្រាប់។
- ១៥៥. បើអស់ស្រីណាបានស្តាប់ យកទុកជាច្បាប់ ក្នុងប្រាណសព្វថ្ងៃ។
- លុះអស់អាយុក្សិណក្ស័យ បានទៅកើតពួ តុសិតសួគ៌នាយ។
- នឹងបានក្សេមក្សាន្តពណ្ណរាយ សេពសុខសប្បាយ និរទុក្ខកាយ។
- រីឯប្រពន្ធពុំជា ពេជ្ឈយាតភរិយា ចរិតមានបួន។
- កុំឲ្យយកទុក្ខក្នុងខ្លួន ឲ្យចៀសចេញជួន កើតកម្មវេរា។
- ១៦០. មួយចិត្តគំនិតចង់ជា ឆ្លាស់ឆ្លើយបំពារ បំពានឲ្យប្តី។
- ប្រទូសរឹងរូសខ្លូរខ្លី មិនចេះចាញ់ប្តី ថាឯងគ្រាន់បើ។
- ឆ្លើយឆ្លងសួរសងបណ្តើរ ចង់ឈ្លោះឲ្យស្មើ ឲ្យលើសប្តីវិញ។
- មួយមិនចង់ធ្វើបំពេញ បង្គាប់ប្តីវិញ ឲ្យផ្អែងខ្លួនឯង។
- អាងចេះជៀលតិះពុំក្រែង ឲ្យប្តីស្តាប់ឯង ដោយចិត្តអន្ធតាល។
- ១៦៥. មួយមានចិត្តនោះស្រីបស្រាល ចង់ត្រេកត្រអាល ចោលពេញមុខប្តី។
- មួយចិត្តទ្រើស្តិទ្រុស្តអប្រិយ ចង់សម្លាប់ប្តី ស្រឡាញ់ប្រុសទៀត។
- គិតកាប់សម្លាប់បង់ម្សៀត នឹងយកប្រុសទៀត ធ្វើប្តីមរណា។
- រីឯសត្រូវភរិយា ចរិតពុំជា ប្រាំពីរប្រការ។
- មួយមិនខ្លាចប្តីអាត្មា បង្គាប់ត្រង់ណា ពុំធ្វើតាមចិត្ត។
- ១៧០. មួយទ្រឹងទ្រមឹងស្ងៀមស្ងាត់ ប្តីសួរឋីម៉ាត់ ពុំស្រដីផង។
- មួយប្តីស្រដីគន្លង ប្រដៅច្បាប់ផង ពុំចូលចិត្តស្តាប់។
- មួយមិនចង់ឲ្យប្តីគាប់ មិនចង់ប្រដាប់ ឲ្យប្តីជុំផ្អែង។
- មួយទោះនឹងស្រដីឡើង ពាក្យធំចងើង ចចេសនឹងប្តី។
- មួយទោះប្តីលោះខ្ញុំស្រី វាបម្រើប្តី មិនឲ្យអាក់អន់។

ច្បាប់ស្រី

- ១៧៥. ឃើញគាប់រឹងស្អប់ក្នាញ់គ្នាន់
មួយត្បិតប្តីមានសាហាយ
រឺចោរភរិយានោះកូរ
មួយចង់ចាយទ្រព្យប្តីណា
មួយប្តីឃ្មាតខ្ចីខំរក
- ១៨០. លូចឲ្យទៅម្តាយឪពុក
មួយខ្ជិលមិនចង់ធ្វើការ
ដេកលេងចំខែងអស់កល
ទទួរដេកថ្ងៃហ្នឹវ
នេះហៅប្រពន្ធពុំគាប់
- ១៨៥. លុះអស់អាយុក្លាយក្លាយ
តែងនឹងរងទុក្ខរងសោក
ហេតុអកុសលនេះហើយ
ខុសវត្ថុប្រតិបត្តិឆ្កាំឆ្កង
មាក់ងាយនោះមានប្រាំបី
- ១៩០. មាក់ងាយមួយនោះឯងណា
ខឹងស្អប់ធុញថប់មិនទ្រាំ
មើលប្តីឲ្យជាឆាប់ផុត
មាក់ងាយមួយប្តីខ្សត់ទ្រព្យ
ដៀលគ្មះថាប្រាសដោយសារ
- ១៩៥. មាក់ងាយត្បិតប្តីអប្បយស
ឆ្អឹងខ្លួនឲ្យប្តីបម្រើ
មាក់ងាយមួយត្បិតប្តីល្ងង់
ដៀលគ្មះពុំចេះអាសូរ
មាក់ងាយមួយប្តីអាក្រក់
- ក្នុងចិត្តប្រថីណា
ហូរហែកសុសសាយ
ចរិតពុំត្រូវ
ឲ្យខូចអសារ
របស់បានមក
ប្តីសួររកមុខ
កុហកមុសា
លុះប្តីគេយល់
ប្តីហៅមិនឮ
ស្រីណាកាន់ខ្ជាប់
ធ្លាក់ទៅអបាយ
រំដោះរួចមក
ត្បិតខ្លួនឥតត្រើយ
មិនរៀងមិនរង
មានក្នុងបាលី
ត្បិតប្តីពិការ
មិនមានរកថ្នាំ
ខឹងវិញមិនអត់
គ្មានកេរកោះគាប់
ព្រោះខ្ជិលធ្វើការ
ឯងត្រកូលខ្ពស់
ឈ្លោះឡើងហើយដើរ
ខ្លៅខ្លួនទ្រមង់
សម្តីខ្មោះខ្មួរ
សាច់ខ្លៅបំប៉ក់
- ជេរថានាយអាយ ។
ឲ្យប្តីអាស្រូវ ។
មានបីប្រការ ។
មិនគង់ជាល្អ ។
មិនថែទាំទុក ។
មិនប្រាប់ឡើយណា ។
ថាឯងរវល់ ។
ពុតធ្វើជាឈឺ ។
ពុតចង់តែស្លាប់ ។
ពុំដែលរសាយ ។
ទាំងបួនចំពូក ។
កើតជាមនុស្សខ្ចើយ ។
ធ្វើខុសគន្លង ។
ខុសនឹងច្បាប់ស្រី ។
ព្រះធម៌លោកថា ។
មិនបានមាំមួន ។
គ្រូគ្រោះមេមត់ ។
បន់ឲ្យប្តីស្លាប់ ។
ស្មើនឹងអាត្មា ។
ទើបគ្មានរបស់ ។
ពូជពង្សពុំស្មើ ។
ដៀលគ្មះពូជពង្ស ។
ទ្រមក់យឺតយូរ ។
មិនក្រែងប៉ុនសក់ ។
មុខអុតស៊ីសុស ។

ច្បាប់ស្រី

- ២០០. កន្ទួល រោងរលក្រអុះ
 ខ្លួនឯងចិញ្ចែងរូបរាង
 មាក់ងាយមួយប្តីមិនខំ
 ឆ្កៀតឆ្កើយបោះពាក្យគគ្រេង
 មាក់ងាយមួយប្តីដឹកស្រា
 - ២០៥. ពាក្យក្មេងរាំច្រៀងឡោង
 ឮមាត់ប្តីហើយខឹងក្តៅ
 មាក់ងាយមួយទៀតនោះមិញ
 មូលបិចចាក់ចុចជាល្បែង
 ត្បិតតែយល់គេស្រឡាញ់
 - ២១០. ធ្វើក្តាញ់បែរចេញព្រងើយ
 ពុំបានក្សេមក្សាន្តនឹងគ្នា
 កូនអើយនេះហើយច្បាប់ស្រី
 យកទុកក្នុងអង្គអាត្មា
 ប្រសើរទាំងនាលោកិយ
 - ២១៥. ទោះចិត្តគន់គិតសច្ចា
 ដូចចិត្តឆុតឆាប់ពុំយូរ
 កើតយសខ្ពង់ខ្ពស់កន្លង
 ច្បាប់នេះឧត្តមថ្លៃថ្លា
 ជាល្អកម្របានស្តាប់
 - ២២០. បានដល់មគ្គផលសូតិា
 ចរចាអស់អាថ៌ពាក្យពេចន៍
 ប្រាជ្ញាប្រែរឹងនាមនៃ
 មានចិត្តក្លចគិតកាព្យា
 សច្ចាប្រាថ្នាមគ្គផល
- សក់ស្អាញស្ងួរសុស
 ខ្លួនសល្អជាង
 ធ្វើការលេលាំ
 ឈ្មោះដេរមិនឈ្ងង
 ស្រវឹងចោលការ
 - ឲ្យផ្តៃព្រុសនោ
 ប្រទេចជេរទៅ
 ត្បិតប្តីស្រឡាញ់
 មិនមានកោតក្រែង
 ស្រដីផងមិញ
 - គេនឹងកន្តើយ
 មាក់ងាយនេះជា
 ឲ្យកូនពិសី
 ប្រសើរក្តាត់ណា
 ទោះបរលោកក្តី
 - ជាពុទ្ធមាតា
 កបកើតសម្បូរ
 យីនយូរឥតហ្មង
 ទោះស្រីឯណា
 ស្តាប់ហើយចូរចាប់
 - ប្រសើរសោភា
 ពាក្យពិតកាព្យកិច្ច
 ខ្ញុំឈ្មោះម៉ីន មែ
 កបកើតជ្រះថ្លា
 ផុរផុសយោបល់
- ពោះធំប៉ុនពាង។
 ថាប្តីមិនសម។
 ឡើយដើរលេង។
 គិតខុសមាត្រា។
 ដើរលេងតែតោ។
 ផ្អើលភ្ញាក់កូនចៅ។
 តាមដោយចិត្តក្តាញ់។
 លលូកប្រឡែង។
 បានចិត្តជេរវិញ។
 គំរោះគំរើយ។
 ក្តីចក្តក់មាយា។
 គំរប់ប្រាំពីរ។
 រករៀនរក្សា។
 កើតសុខសួស្តី។
 សឹងលុះប្រាថ្នា។
 សឹងបានបរិបូរណ៍។
 សម្បត្តិទ្រព្យផង។
 ដូចក្តីប្រាថ្នា។
 ឮហើយមានភ័ព្វ។
 ចូរចាំគ្រប់គ្នា។
 ចូរចាំកុំភ្លេច។
 បរិបូរណ៍ប្រពៃ។
 មែនមានសទ្ធា។
 ត្រេកត្រង់កុសល។
 លេចលើកទុកនៅ។

ច្បាប់ស្រី

២២៥. ទោះបីសេចក្តីខុសត្រូវ	សូមទានតម្រូវ	តម្រង់ឲ្យផង។
កុំគួរពិះដៀលឡើយហោង	សូមសាងផលផង	ទុកតសាសនា។
សម្រាប់ជាច្បាប់មាត្រា	សូមចបកាវា	បរិបូណ៌ចែងចប់។

បានទទួលឧបត្ថម្ភ ពី មូលនិធិខ្មែរសម្រាប់ការសិក្សា

បានចម្លង ជា e book ដោយ ហិន គឹមឈិន

សីហា ២០១២

